

បញ្ជីឈ្មោះបេក្ខជនដែលត្រូវសំភាសក្នុងកម្មវិធី THE PERSPECTIVES CAMBODIA

ថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧

បន្ទប់៖ 001

ទីកន្លែងសំភាស៖ TUBE Café

ល.រ	ឈ្មោះ	ភេទ	ស្ថាប័ន	ម៉ោង
1	Ath Sovannara	ប្រុស	សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ	8:00 - 8:07
2	Bora Sotheara	ប្រុស	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	8:07 - 8:15
3	Bou Samnang	ប្រុស	វិទ្យាស្ថានភាសាបរទេស	8:15 - 8:22
4	Bosba Satya Sothea	ស្រី	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	8:22 - 8:30
5	Chea Sokhalay	ប្រុស	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	8:30 - 8:37
6	Chea Sotharith	ប្រុស	CAM-ASEAN	8:37 - 8:45
7	Cheang Chhanny	ប្រុស	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	8:45 - 8:52
8	Chek Chantry	ស្រី	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	8:52 - 9:00
9	Chhan Samnieng	ប្រុស	សាកលវិទ្យាល័យមេគង្គកម្ពុជា	9:00 - 9:07
10	Chhe Sosomphos	ស្រី	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	9:07 - 9:15
11	Chheang Vandy	ស្រី	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	9:15 - 9:22
12	Chheav Mouyhong	ស្រី	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	9:22 - 9:30
13	Chhem Sophy	ប្រុស	សាកលវិទ្យាល័យនំរតុន	9:30 - 9:37
14	Chheng Meng	ប្រុស		9:37 - 9:45
15	Chhun Polin	ប្រុស	សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច	9:45 - 9:52
16	Chhun Vyrada	ស្រី	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	9:52 - 10:00
17	Chon Sreyleak	ស្រី	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	10:00 - 10:07
18	Dam Sovannakra	ស្រី	សាកលវិទ្យាល័យភូមិន្ទភ្នំពេញ	10:07 - 10:15
19	Dear Stephania	ប្រុស	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	10:30 - 10:37
20	Ean Manith	ស្រី	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	10:37 - 10:45
21	Em Sokdalin	ស្រី	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	10:45 - 10:52
22	Eng Chanminea	ស្រី	សាកលវិទ្យាល័យធនធានមនុស្ស	10:52 - 11:00

សូមបេក្ខជនមកដល់១៥នាទីមុនម៉ោងណាត់សំភាស និងបានទទួលកេសដ្ឋ:មួយកែវ ។ សូមទាក់ទង 012-4627836 បើបេក្ខជនរកឈ្មោះមិនឃើញ ។

23	Eng Menglin	ស្រី	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	11:00 -11:07
24	Eng Sreynuch	ស្រី	សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច	11:07 - 11:15
25	Hak Lyhour	ប្រុស	CAM-ASEAN	11:15 - 11:22
26	Heng Kimsal	ប្រុស	សាកលវិទ្យាល័យភូមិន្ទភ្នំពេញ	11:22 - 11:30
27	Heng Sopanhavorn	ប្រុស	វិទ្យាស្ថានភាសាបរទេស	11:30 - 11:37
28	heng Sovanmonynuth	ស្រី	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	11:37 - 11:45
29	Heng Sreylin	ស្រី	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	11:45 - 11:52
30	Hol Linda	ស្រី	CamEd Business School	11:52 - 12:00
31	Hong ChanSarin	ប្រុស	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	14:00 - 14:07
32	In Waddhna	ស្រី	វិទ្យាស្ថានភាសាបរទេស	14:07 - 14:15
33	Keo Sovannaroth	ស្រី	CAM-ASEAN	14:15 - 14:22
34	Ket reaksmeay	ស្រី	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	14:22 - 14:30
35	Keth Piseth	ប្រុស	សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ	14:30 - 14:37
36	Kham Yuen	ប្រុស	សាកលវិទ្យាល័យអាស៊ីអឺរ៉ុប	14:37 - 14:45
37	Khlauk raksa	ស្រី	វិទ្យាស្ថានភាសាបរទេស	14:45 - 14:52
38	Khoeun Rinda	ប្រុស	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	14:52 - 15:00
39	Kheng Vathanak	ប្រុស	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	15:00 - 15:07
40	Khon Visal	ស្រី	សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច	15:07 - 15:15
41	Kim Niredey	ស្រី	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	15:15 - 15:22
42	Koem Dany	ស្រី	សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល	15:22 - 15:30
43	Lak sivcheng	ស្រី	វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា	15:30 - 15:37
44	Lan Srengly	ប្រុស	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	15:37- 15:45
45	Lin Rosana	ស្រី	សាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច	15:45- 15:52
46	Ly Sochanraksmeay	ស្រី	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	15:52- 16:00
47	Lay Panhapor	ស្រី	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	16:00 - 16:07
48	Leak David	ប្រុស	សាកលវិទ្យាល័យកម្ពុជា	16:07 - 16:15

សូមបេក្ខជនមកដល់១៥នាទីមុនម៉ោងណាត់សំភាស និងបានទទួលកេសដ្ឋ:មួយកែវ ។ សូមទាក់ទង 012-4627836 បើបេក្ខជនរកឈ្មោះមិនឃើញ ។

បញ្ជីឈ្មោះមេត្តជនដែលត្រូវសំភាសក្នុងកម្មវិធី THE PERSPECTIVES CAMBODIA

ថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧

បន្ទប់៖ 002

ទីកន្លែងសំភាស៖ TUBE Café

ល.រ	ឈ្មោះ	ភេទ	ស្ថាប័ន	ម៉ោង
49	Lenratha So	ស្រី	CAM-ASEAN	8:00 - 8:07
50	Lim tokk	ប្រុស	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	8:07 - 8:15
51	Lon Sophearath	ប្រុស	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	8:15 - 8:22
52	Lonn Vannith	ប្រុស	សាកលវិទ្យាល័យរៀលប្រាយ	8:22 - 8:30
53	Ly Chindavotey	ស្រី	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	8:30 - 8:37
54	Ly Rathana	ប្រុស	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	8:37 - 8:45
55	Ma Sokhen	ប្រុស	សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច	8:45 - 8:52
56	Mao Ponlork	ប្រុស	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	8:52 - 9:00
57	Mao Visal	ប្រុស	សាកលវិទ្យាល័យរៀលប្រើជំនឿមរាប	9:00 - 9:07
58	Meas Koemly	ប្រុស	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	9:07 - 9:15
59	Meas Sreypich	ស្រី	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	9:15 - 9:22
60	Meng Veasna	ប្រុស	វិទ្យាល័យហ៊ិនសែនព្រៃទទឹង	9:22 - 9:30
61	Nara Linda	ស្រី	វិទ្យាស្ថានភាសាបរទេស	9:30 - 9:37
62	Noy Phally	ស្រី	សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ	9:37 - 9:45
63	Neam Sreyleak	ស្រី	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	9:45 - 9:52
64	Neang Chanmol	ប្រុស	វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា	9:52 - 10:00
65	Nget Virak	ប្រុស	RPITSSR	10:00 - 10:07
66	Ngoun Dara	ប្រុស	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	10:07 - 10:15
67	Ngoy Sopheakanha	ស្រី	BIU	10:30 - 10:37
68	Nop Vuthy	ស្រី	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	10:37 - 10:45
69	Nou Sokunthy	ស្រី	សាកលវិទ្យាល័យជាតិគ្រប់គ្រង	10:45 - 10:52
70	Oeung Sonita	ស្រី	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	10:52 - 11:00
71	Ou heabponlok	ស្រី	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	11:00 - 11:07
72	Ouch Reaksmeay	ប្រុស	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	11:07 - 11:15

សូមបេក្ខជនមកដល់១៥នាទីមុនម៉ោងណាត់សំភាស និងបានទទួលរកសង្ខេបមួយកែវ ។ សូមទាក់ទង 012-4627836 បើបេក្ខជនរកឈ្មោះមិនឃើញ ។

73	Ouch Sokna	ស្រី	សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ	11:15 - 11:22
74	Oum Pich Alisa	ស្រី	សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ	11:22 - 11:30
75	Pa Sokheng	ស្រី	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	11:30 - 11:37
76	Pheara Pichsatya	ប្រុស	សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ	11:37 - 11:45
77	Pheng Sovanda	ប្រុស	ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ	11:45 - 11:52
78	Phon Raden	ប្រុស	វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា	11:52 - 12:00
79	Phy sochenda	ស្រី	វិទ្យាល័យព្រះសីហនុ	14:00 - 14:07
80	Pich mesa	ប្រុស	សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	14:07 - 14:15
81	Pin Kimseng	ប្រុស		14:15 - 14:22
82	Po chanraksmey	ស្រី	សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ	14:22 - 14:30
83	Pheng Dina	ប្រុស	សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ	14:30 - 14:37
84	Por Lundy	ប្រុស	សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ	14:37 - 14:45
85	Pov Lyhour	ប្រុស	សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ	14:45 - 14:52
86	Ra monyta	ស្រី	សាកលវិទ្យាល័យហៀលប្រាយ	14:52 - 15:00
87	Ream Sokleng	ស្រី	សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	15:00 - 15:07
88	Sam Ol OR	ប្រុស	វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា	15:07 - 15:15
89	Sary Sovatthey	ស្រី	សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ	15:15 - 15:22
90	Sat Rathana	ប្រុស	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	15:22 - 15:30
91	Sau Sakda	ប្រុស	វិទ្យាស្ថានភាសាបរទេស	15:30 - 15:37
92	Savi Thou	ប្រុស	សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ	15:37- 15:45
93	Sean Bunchrea	ប្រុស	វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា	15:45- 15:52
94	Sean Monorith	ប្រុស	សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច	15:52- 16:00
95	Sem Sakada	ប្រុស	សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច	16:00 - 16:07

បញ្ជីឈ្មោះបេក្ខជនដែលត្រូវសំភាសក្នុងកម្មវិធី THE PERSPECTIVES CAMBODIA

ថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧

បន្ទប់៖ 003

ទីកន្លែងសំភាស៖ TUBE Café

ល.រ	ឈ្មោះ	ភេទ	ស្ថាប័ន	ម៉ោង
96	Sem Vanna	ប្រុស	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	8:00 - 8:07
97	Seng Chanpanha	ប្រុស	សាកលវិទ្យាល័យជាតិគ្រប់គ្រង	8:07 - 8:15
98	Seng Gechly	ស្រី	វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា	8:15 - 8:22
99	Seng Naihuong	ស្រី	សាកលវិទ្យាល័យភូមិន្ទភ្នំពេញ	8:22 - 8:30
100	Seng Socheat	ប្រុស	វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា	8:30 - 8:37
101	Sin Rithy	ប្រុស	សាកលវិទ្យាល័យភូមិន្ទភ្នំពេញ	8:37 - 8:45
102	Sok Baraby	ប្រុស	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	8:45 -8:52
103	Som Channsothea	ប្រុស	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	8:52 - 9:00
104	Sorakphy Sriv	ស្រី	សាកលវិទ្យាល័យហ្សាម៉ាន់	9:00 - 9:07
105	Sorn Chandara	ប្រុស	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	9:07 - 9:15
106	Sorn Piseth	ប្រុស	វិទ្យាស្ថានភាសាបរទេស	9:15 - 9:22
107	Sorn Rambo	ប្រុស	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	9:22 - 9:30
108	Srey Sopiseth	ប្រុស	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	9:30 - 9:37
109	Sron Tangchy	ស្រី	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	9:37 - 9:45
110	Theang Panhapin	ស្រី	ACE	9:45 - 9:52
111	Thoeurn ratha	ប្រុស	វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា	9:52 - 10:00
112	Thorn Sokcheada	ស្រី	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	10:00 - 10:07
113	Thon Montha	ស្រី	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	10:07 - 10:15
114	Thou Kimthea	ស្រី	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	10:30 - 10:37
115	Tim sovannarath	ប្រុស	GL Finanace	10:37 - 10:45
116	Tim Sovannarong	ប្រុស	វិទ្យាស្ថានភាសាបរទេស	10:45 - 10:52
117	Tith Tomech	ប្រុស	វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា	10:52 - 11:00
118	Toch Sovandeth	ប្រុស	សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច	11:00 -11:07
119	Trai Chhenghort	ប្រុស	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	11:07 - 11:15
120	Trinh Monika	ស្រី	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	11:15 - 11:22
121	Um San	ប្រុស	សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច	11:22 - 11:30
122	Un San	ប្រុស	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	11:30 - 11:37

123	Ung Sochealing	ស្រី	វិទ្យាល័យហ៊ុនសែនព្រៃទទឹង	11:37 - 11:45
124	Vanna Seng	ប្រុស	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	11:45 - 11:52
125	Voeun dalene	ស្រី	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	11:52 - 12:00
126	Ya Solhy	ប្រុស	សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច	14:00 - 14:07
127	Yong Heng	ប្រុស	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	14:07 - 14:15
128	គន់ ធុន	ប្រុស	សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច	14:15 - 14:22
129	គឹម ចាន់វនាត	ស្រី	សាកលវិទ្យាល័យជាតិគ្រប់គ្រង	14:22 - 14:30
130	គៀល សីហា	ប្រុស	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	14:30 - 14:37
131	ចែម កាន្តិការ	ស្រី	សាលាគរុកោសល្យនិងវិក្រិតការរាជធានីភ្នំពេញ	14:37 - 14:45
132	តែ ជានី	ស្រី	សាកលវិទ្យាល័យភូមិន្ទភ្នំពេញ	14:45 - 14:52
133	ជា សុខអេង	ស្រី	សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច	14:52 - 15:00
134	ជូ វណ្ណៈ	ស្រី	សាកលវិទ្យាល័យភូមិន្ទភ្នំពេញ	15:00 - 15:07
135	ឈិន មីមី	ស្រី	សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	15:07 - 15:15
136	ឈួន វាសនា	ស្រី	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	15:15 - 15:22
137	ណាន់ សំណាង	ប្រុស	សាកលវិទ្យាល័យភូមិន្ទភ្នំពេញ	15:22 - 15:30
138	តាំង គាងហៃ	ប្រុស	CAM-ASEAN	15:30 - 15:37
139	តាំង ហេងយាង	ប្រុស	សាកលវិទ្យាល័យភូមិន្ទភ្នំពេញ	15:37- 15:45
140	ថង ដីវ៉ា	ស្រី	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	15:45- 15:52
141	ថិន យូសៀង	ប្រុស	សាកលវិទ្យាល័យន័រតុន	15:52- 16:00

បញ្ជីឈ្មោះបេក្ខជនដែលត្រូវសំភាសក្នុងកម្មវិធី THE PERSPECTIVES CAMBODIA

ថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧

បន្ទប់៖ 004

ទីកន្លែងសំភាស៖ TUBE Café

ល.រ	ឈ្មោះ	ភេទ	ស្ថាប័ន	ម៉ោង
142	ទី សិរីរាជ្យ	ស្រី	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	8:00 - 8:07
143	ទូច រិន	ប្រុស	សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ	8:07 - 8:15
144	ធីន ធារ៉ា	ប្រុស	CAM-ASEAN	8:15 - 8:22
145	និត គឹមហួច	ស្រី	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	8:22 - 8:30
146	នី កាំភេង	ប្រុស	សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច	8:30 - 8:37
147	ប៉េង សំរិទ្ធ	ប្រុស	សាកលវិទ្យាល័យមានជ័យ	8:37 - 8:45
148	ប៊ិន យ៉ាន	ប្រុស	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	8:45 - 8:52
149	ប្រាក់ ចន្ទា	ស្រី	សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច	8:52 - 9:00
150	ប្រាក់ មុនីរិទ្ធ	ប្រុស	សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល	9:00 - 9:07
151	ផន សុលីដា	ស្រី		9:07 - 9:15
152	ផុន សុមុនី	ប្រុស	មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ	9:15 - 9:22
153	ព្រំ ដួងដាវ	ស្រី	សាកលវិទ្យាល័យភូមិន្ទភ្នំពេញ	9:22 - 9:30
154	ម៉ុក គង់	ប្រុស	សាកលវិទ្យាល័យភូមិន្ទភ្នំពេញ	9:30 - 9:37
155	ម៉ៅ ច័ន្ទមុនីរ័ត្ន	ស្រី	សាកលវិទ្យាល័យជាតិគ្រប់គ្រង	9:37 - 9:45
156	មុនី វាចាសា	ស្រី	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	9:45 - 9:52
157	យូ កែវសាមិនី	ស្រី	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	9:52 - 10:00
158	យូ លីមហួរ	ស្រី	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	10:00 - 10:07
159	រស់ សោភា	ស្រី	សាកលវិទ្យាល័យស្វាយរៀង	10:07 - 10:15
160	រ៉េត រីណា	ស្រី	វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា	10:30 - 10:37
161	រិត រ៉ានី	ស្រី	សាកលវិទ្យាល័យភូមិន្ទភ្នំពេញ	10:37 - 10:45
162	រិទ្ធ សានីតា	ស្រី	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	10:45 - 10:52
163	លាង ម៉ាល់ជីស្មារ៖	ប្រុស	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	10:52 - 11:00
164	លាង គឹមឡុង	ប្រុស	CAM-ASEAN	11:00 - 11:07
165	លី ប៉	ស្រី	វិទ្យាស្ថានភាសាបរទេស	11:07 - 11:15
166	លីម អ៊ីហុង	ស្រី	សាកលវិទ្យាល័យប៊ែលជីអន្តរជាតិ	11:15 - 11:22

សូមបេក្ខជនមកដល់១៥នាទីមុនម៉ោងណាត់សំភាស និងបានទទួលកេសដ្ឋ:មួយកែវ ។ សូមទាក់ទង 012-4627836 បើបេក្ខជនរកឈ្មោះមិនឃើញ ។

167	វ៉ាន់ សៀកម៉េង	ប្រុស	សាកលវិទ្យាល័យជាតិគ្រប់គ្រង	11:22 - 11:30
168	ស៊ីវ ឧត្តម	ប្រុស	សាកលវិទ្យាល័យជាតិគ្រប់គ្រង	11:30 - 11:37
169	ស៊ុត វាសនា	ប្រុស	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	11:37 - 11:45
170	សុខ សំកី	ស្រី	សាកលវិទ្យាល័យភូមិន្ទភ្នំពេញ	11:45 - 11:52
171	សុគន្ធ សុខា	ប្រុស		11:52 - 12:00
172	សុង ស្រីនិច	ស្រី	សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា	14:00 - 14:07
173	ស្នង ចាន់តារា	ប្រុស	សាកលវិទ្យាល័យជាតិគ្រប់គ្រង	14:07 - 14:15
174	សួស សុវណ្ណ	ស្រី	សាកលវិទ្យាល័យភូមិន្ទភ្នំពេញ	14:15 - 14:22
175	សេង ជូរី	ស្រី	សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ	14:22 - 14:30
176	ស្រីន អមវិន្ទ	ប្រុស	ក្រសួងអប់រំ យុវជន និងកីឡា	14:30 - 14:37
177	សំណាង តារា	ប្រុស	សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ	14:37 - 14:45
178	ហម សុខនី	ប្រុស	CIEDI	14:45 - 14:52
179	ហេង ទីតា	ប្រុស	សាកលវិទ្យាល័យភូមិន្ទភ្នំពេញ	14:52 - 15:00
180	ហេង ធីតា	ស្រី	សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ	15:00 - 15:07
181	ហោ ស៊ាងហៃ	ប្រុស	សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ	15:07 - 15:15
182	ហ៊ុនឈូ សុមនា	ស្រី		15:15 - 15:22
183	ហោ ហៀង	ប្រុស	សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ	15:22 - 15:30
184	ឡាំង នីន	ស្រី	វិទ្យាស្ថានព្រះកុសុមៈ	15:30 - 15:37
185	អ៊ាន ប៊ុនហេង	ប្រុស	សាកលវិទ្យាល័យភូមិន្ទភ្នំពេញ	15:37- 15:45
186	អៀ អ៊ុនសុវត្ថិ	ប្រុស	សាកលវិទ្យាល័យភូមិន្ទភ្នំពេញ	15:45- 15:52
187	អេង វ៉ានី	ស្រី	សាកលវិទ្យាល័យជាតិគ្រប់គ្រង	15:52- 16:00